



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...១០៤...សហ-២២៣

ប្រកាស

ស្តីពី

អាជីវកម្មធានារ៉ាប់រងអាយុជីវិត

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០៤/១២៤ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០០៤ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ ០៤/អនក្រ/បក ចុះថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញអនុក្រឹត្យលេខ ១០៦ អនក្រ ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០០១ ណែនាំអនុវត្តច្បាប់ស្តីពីការធានារ៉ាប់រង
- បានឃើញអនុក្រឹត្យលេខ ៧៨ អនក្រ.បកចុះថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០០៤ ស្តីពីការបំពេញបន្ថែម និងការកែសម្រួលនាយកដ្ឋានមួយចំនួននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញប្រកាសលេខ ៥៨៤ សហវ ប្រក ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៥ ស្តីពី ការកែសម្រួលការរៀបចំ និង ការប្រព្រឹត្តទៅនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ស ៤ ប ច

ជំពូក ១

បទប្បញ្ញត្តិទូទៅ

ប្រការ ១ : និយមន័យ

ពាក្យសំព្គ និង ឃ្លាទាំងឡាយដែលបានប្រើប្រាស់នៅក្នុងប្រកាសនេះ មានអត្ថន័យ និង ខ្លឹមសារដូចបញ្ជាក់ខាងក្រោម លើកលែងតែមានខ្លឹមសារផ្សេង ដែលបញ្ជាក់ច្បាស់ទៅតាម បរិបទនៃអត្ថបទផ្ទាល់ +

- “ ប្រកាស ” សំដៅដល់ប្រកាសស្តីពីការធានារ៉ាប់រងអាយុជីវិត ។
- “ ច្បាប់ ” សំដៅដល់ច្បាប់ស្តីពីការធានារ៉ាប់រង នៃព្រះរាជាណាចក្រកម្ពុជា

ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០០/០២ ចុះថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០០០ ។

- “ អនុក្រឹត្យស្តីពីការធានារ៉ាប់រង ” សំដៅដល់អនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០០១ ស្តីពីការធានារ៉ាប់រង ។

- “ ការធានារ៉ាប់រងអាយុជីវិត ” សំដៅទៅលើកិច្ចសន្យាពាណិជ្ជកម្ម ដែលអ្នក ត្រូវបានធានារ៉ាប់រងត្រូវបង់បុព្វលាភធានារ៉ាប់រង ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រង ហើយក្រុមហ៊ុន ធានារ៉ាប់រងត្រូវធ្វើសំណងល្បសនកម្ម នៅពេលដែលអ្នកត្រូវបានធានារ៉ាប់រង ឬបុគ្គលដែលជា កម្មវត្ថុនៃការធានារ៉ាប់រង ស្លាប់ រឬស ពិការ មានជំងឺ ឬក៏នៅពេលដែលកិច្ចសន្យាធានា- រ៉ាប់រងនោះ ឈានដល់កាលកំណត់ណាមួយ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ដូចដែលបាន បញ្ជាក់នៅក្នុងកិច្ចសន្យាធានារ៉ាប់រង ។

- “ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ” សំដៅលើនីតិបុគ្គលប្រតិស្ថាបតិ ដែល ប្រតិបត្តិការអាជីវកម្មលក់ប័ណ្ណសន្យារ៉ាប់រង ដោយអនុលោមទៅតាមច្បាប់ និង បទប្បញ្ញត្តិ ស្តីពីការធានារ៉ាប់រង ។

អ្នកត្រូវបានធានារ៉ាប់រង ” សំដៅទៅលើបុគ្គលទាំងឡាយ ដែលបានចុះ
កិច្ចសន្យាទិញធានារ៉ាប់រងជាមួយក្រុមហ៊ុនធានារ៉ាប់រង ហើយស្ថិតនៅក្រោមភាពព្យាបាលបង់ប្រាក់
ថ្លៃទិញធានារ៉ាប់រងតាមកិច្ចសន្យា ។

- “ បុគ្គលដែលជាកម្មវត្ថុនៃការធានា ” សំដៅលើបុគ្គលទាំងឡាយណាដែលស្លាប់
រឬសល់រាងកាយ ពីការ ឬមានជំងឺ ដែលជាកម្មវត្ថុនៃកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ។

ប្រការ ២ : ផែនការនូបត្ត

ប្រកាសនេះមានវិសាលភាពអនុវត្តលើគ្រប់សកម្មភាពធានារ៉ាប់រងអាយុជីវិត ដែលធ្វើ
ប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមទៅតាមច្បាប់ស្តីពីការធានារ៉ាប់រង
និងអនុក្រឹត្យស្តីពីការធានារ៉ាប់រងជាធរមាន ។

ជំពូក ២

ផលិតផល និង ប្រតិបត្តិការ

ប្រការ ៣ : តម្លៃបង់ប្រាក់នៃការធានារ៉ាប់រងអាយុជីវិត

អ្នកចុះកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត អាចទិញធានារ៉ាប់រងអាយុជីវិតនេះ សំរាប់បុគ្គល
ដូចខាងក្រោម ÷

១- បុគ្គលខ្លួនគាត់ផ្ទាល់ ។

២- ប្រពន្ធ ឬ ប្តី រួម ម្តាយ និង ឪពុក ។

៣- បងប្អូន ប្រុស-ស្រី ឬ សាច់ញាតិដទៃទៀត ដែលជាជនស្ថិតនៅក្រោមបន្ទុករបស់
អ្នកទិញធានារ៉ាប់រង ។

៤- កូនបំណុល ដោយក្នុងករណីនេះ អ្នកត្រូវបានធានារ៉ាប់រង គឺជាម្ចាស់នៃបំណុល
ដែលបានផ្តល់កម្ចីចំពោះកូនបំណុលនេះ ក្នុងគោលបំណងការពារទ្រព្យសកម្មរបស់
ខ្លួនជាម្ចាស់បំណុល នៅពេលដែលកូនបំណុលចាត់បង់នីតិសម្បទា ឬ សមត្ថភាព
ហើយករណីនេះ ផលធានារ៉ាប់រងអតិបរមា ត្រូវកំណត់ត្រឹមចំនួនទឹកប្រាក់នៃ
បំណុលប៉ុណ្ណោះ ។

ប្រការ ៤ : ការអនុវត្តលើផលិតផល

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវសុំការអនុញ្ញាតពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាមុនសិន មុននឹងលក់ប័ណ្ណសន្យារ៉ាប់រងលើផលិតផលថ្មី ។ លក្ខខណ្ឌពិស្តារ នៃការអនុញ្ញាតនេះនឹងត្រូវកំណត់ឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ប្រការ ៥ : សិទ្ធិ និង កាតព្វកិច្ចរបស់អ្នកទិញធានារ៉ាប់រង

អ្នកទិញធានារ៉ាប់រងមានសិទ្ធិ ÷

- ១- ជ្រើសរើសអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិតណាមួយ (ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ភ្នាក់ងារធានារ៉ាប់រង ឬ ជើងសាធានារ៉ាប់រងអាយុជីវិត) ដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីទិញធានារ៉ាប់រងអាយុជីវិត ។
- ២- សាកសួរអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ដើម្បីបកស្រាយលក្ខខណ្ឌ និង រយៈពេលធានារ៉ាប់រង និង ផ្តល់វិញ្ញាបនបត្រធានារ៉ាប់រង ឬ ក៏ឯកសារពាក់ព័ន្ធផ្សេងៗ ។
- ៣- លុបចោលជាឯកតោភាគីនូវកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត និងទទួលសំណងសម្រាប់ការខាតបង់ នៅពេលដែលអ្នកផ្តល់សេវាធានារ៉ាប់រងអាយុជីវិត មានចេតនាផ្តល់ព័ត៌មានមិនពិត ដើម្បីធានាលើកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ។

អ្នកទិញធានារ៉ាប់រងមានកាតព្វកិច្ចដូចខាងក្រោម ÷

- ១- បង់បុព្វលាភឱ្យទាន់ពេលវេលា និង យល់ព្រមលើគោលការណ៍សំខាន់ៗ នៅក្នុងកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ។
- ២- ផ្តល់នូវរាយការណ៍ដោយលម្អិត ដែលមានលក្ខណៈច្បាស់លាស់ និងគ្រប់គ្រាន់ ដែលទាក់ទិនទៅនឹងកិច្ចសន្យាធានារ៉ាប់រង ដោយយោងទៅតាមតម្រូវការរបស់ក្រុមហ៊ុនធានារ៉ាប់រង ។

ប្រការ ៦ : របាយការណ៍

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវទទួលខុសត្រូវក្នុងការរៀបចំ និង ផ្តល់នូវរាយការណ៍ហិរញ្ញវត្ថុ រាយការណ៍ស្ថិតិ និងរាយការណ៍បច្ចេកទេសអាជីវកម្ម ឱ្យស្របទៅតាមបទប្បញ្ញត្តិនៃច្បាប់ អនុក្រឹត្យ ប្រកាសនេះ និង គោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងចេញនូវគោលការណ៍ណែនាំ ដើម្បីបង្កើតនូវតារាង មរណភាព សំរាប់ប្រើប្រាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយប្រមូលទិន្នន័យពីប្រភព ផ្លូវការផ្សេងៗ ។

ប្រការ ៧ : របាយការណ៍សម្រាប់អ្នកត្រូវបានធានារ៉ាប់រង

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតត្រូវរាយការណ៍ ដោយឡែកសារតាមប៉ុស្តិ៍ប្រៃសណីយ៍ ទៅឱ្យអ្នកត្រូវបានធានារ៉ាប់រងដោយមិនគិតថ្លៃ យ៉ាងហោចណាស់ឱ្យបានមួយដងក្នុងមួយឆ្នាំ អំពីចំណុចផ្សេងៗដូចខាងក្រោម +

- ១- លក្ខខណ្ឌចំបងនៃកិច្ចសន្យាមាន ឈ្មោះអ្នកត្រូវបានធានារ៉ាប់រង បុគ្គលដែលជា កម្មវត្ថុនៃការធានា អ្នកទទួលផល ការទទួលផលប្រយោជន៍ពីកិច្ចសន្យា បទប្បញ្ញត្តិ និងលក្ខខណ្ឌនៃកិច្ចសន្យា ទ្រព្យសកម្មផ្សេងៗ ដែលអាចយកមកវិញបាន បន្ទាប់ពី មានការលុបចោលកិច្ចសន្យា និង ចំណុចទាក់ទងផ្សេងៗទៀត ។
- ២- របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត រួមមាន តារាងតុល្យការ ចំណូលចំណាយ និង អនុបាតកម្រិតប្រាក់សាធនភាព និង អនុបាតហិរញ្ញវត្ថុ ផ្សេងៗទៀត ។
- ៣- ព័ត៌មានទំនាក់ទំនងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលរួមមាន អាសយដ្ឋាន ឈ្មោះផ្លូវ ឬ លេខផ្លូវ ទីក្រុង និង លេខទូរស័ព្ទ ដែលអាចសម្រួលដល់ការអង្កេត របស់អ្នកទិញធានារ៉ាប់រង ព្រមទាំងព័ត៌មានដទៃផ្សេងៗទៀត ។

ប្រការ ៨ : ករណីលើកលែង

បើគ្មានការព្រមព្រៀងគ្នាជាមុន ដោយច្បាស់លាស់នៅក្នុងកិច្ចសន្យាធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមិនត្រូវធ្វើសំណងនោះទេ នៅក្នុងករណីដូចខាងក្រោម +

- ១- បុគ្គលដែលជាកម្មវត្ថុនៃការធានារ៉ាប់រងត្រូវបានស្លាប់ ដោយសារការសំលាប់ខ្លួន ក្នុងអំឡុងពេលពីរឆ្នាំ បន្ទាប់ពីកិច្ចសន្យាធានារ៉ាប់រងបានចូលជាធរមាន ។
- ២- បុគ្គលដែលជាកម្មវត្ថុនៃការធានារ៉ាប់រងត្រូវបានស្លាប់ ដោយចេតនារបស់អ្នកទិញ ធានារ៉ាប់រង ឬ អ្នកទទួលផលពីការធានារ៉ាប់រង ។

ក្នុងករណីដែលអ្នកទទួលផលមួយ ឬ ច្រើននាក់ ជាអ្នកបង្កហេតុឱ្យ ស្លាប់ ឬ របួស ដោយចេតនាទៅលើបុគ្គលត្រូវបានធានារ៉ាប់រង ក្រុមហ៊ុនធានារ៉ាប់រងនៅតែត្រូវសងសំណង ជាប្រាក់ធានារ៉ាប់រងទៅអ្នកទទួលផលដទៃផ្សេងទៀត ដោយអនុលោមទៅតាមកិច្ចសន្យាដែល បានព្រមព្រៀងគ្នា ។

ជំពូក ៣
ហិរញ្ញវត្ថុ និង គណនេយ្យ

ប្រការ ៩ : ការតែងតាំងអ្នកគណនាវាយតម្លៃហានិភ័យ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវប្រើប្រាស់អ្នកគណនាវាយតម្លៃហានិភ័យដែលត្រូវបាន
តែងតាំងឡើងដោយផ្អែកតាមស្តង់ដារជំនាញនៃអ្នកគណនាវាយតម្លៃហានិភ័យ និងដោយមាន
ការទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបំពេញនូវភារកិច្ចដូចខាងក្រោម ៖

- ១- ចុះហត្ថលេខាជាមួយនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទៅលើទម្រង់ការ
អនុវត្តសម្រាប់ការយល់ព្រម លើផលិតផលធានារ៉ាប់រងអាយុជីវិត ។
- ២- បង្កើតនូវបំរុងតាមរបៀបគណិតសាស្ត្រ សម្រាប់កិច្ចសន្យាធានារ៉ាប់រង ដោយ
អនុលោមទៅតាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន ។
- ៣- ផ្តល់ការយល់ព្រមលើការបែងចែកភាគលាភលើសប្រចាំឆ្នាំមួយចំនួន ទៅឱ្យអ្នក
ត្រូវបានធានារ៉ាប់រង ដោយផ្អែកលើមូលដ្ឋានត្រឹមត្រូវ និងសមហេតុផលស្រប
តាមច្បាប់ និង បទប្បញ្ញត្តិជាធរមាន ។
- ៤- វាយតម្លៃសមត្ថភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដោយពិនិត្យទៅ
លើកម្រិតសាធារណៈរបស់ក្រុមហ៊ុន តាមដំណាក់កាលគណនេយ្យនីមួយៗ ។
- ៥- ផ្តល់របាយការណ៍ប្រចាំត្រីមាស និង ប្រចាំឆ្នាំទៅក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
ធានារ៉ាប់រងអាយុជីវិត ស្តីពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្ន និងស្ថានភាពផែនការ
ហិរញ្ញវត្ថុនាពេលអនាគតរបស់ក្រុមហ៊ុន ។
- ៦- ផ្តល់របាយការណ៍ឆ្នាំម្ខាងៗ ជាលាយល័ក្ខអក្សរទៅអគ្គនាយក និងក្រុមប្រឹក្សាភិបាល
របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អំពីហេតុការណ៍មិនប្រក្រតីនៃស្ថានភាព
ហិរញ្ញវត្ថុ ដែលអាចធ្វើឱ្យខូចប្រយោជន៍ដល់ក្រុមហ៊ុន និង លើកសំណើទប់ស្កាត់
ហេតុការណ៍នេះ ។
- ៧- ផ្ញើរបាយការណ៍ដែលបានរៀបរាប់ខាងលើ ទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
ដើម្បីឱ្យក្រសួងអាចចាត់វិធានការដោះស្រាយ ក្នុងករណីដែលក្រុមហ៊ុនមិនបាន
ចាត់វិធានការឱ្យបានសមស្របក្នុងអំឡុងពេលកំណត់មួយ ដែលស្ទើរឡើងដោយ
អ្នកគណនាវាយតម្លៃហានិភ័យ ដើម្បីទប់ស្កាត់វិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ។

ប្រការ ១០ : គូសន្ទន្ត្រី និង កំហិតលើអ្នកគណនារាយតម្លៃហានិភ័យ

អ្នកគណនារាយតម្លៃហានិភ័យដែលបានតែងតាំងឡើង ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម ៖

- ១- បានទទួលការបណ្តុះបណ្តាលជាអ្នកគណនារាយតម្លៃហានិភ័យ និងមានបទពិសោធន៍ការងារយ៉ាងតិច ៥ ឆ្នាំ ក្នុងផ្នែកគណនារាយតម្លៃហានិភ័យ នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និង ជាសមាជិករបស់សមាគមន៍អ្នកគណនារាយតម្លៃហានិភ័យ ដែលទទួលស្គាល់ ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
- ២- មានសីលធម៌វិជ្ជាជីវៈល្អ និងមិនដែលប្រព្រឹត្តិល្មើសផ្នែកវិជ្ជាជីវៈជាអ្នកគណនារាយតម្លៃហានិភ័យ ហើយមិនដែលប្រព្រឹត្តិបទល្មើសឧក្រិដ្ឋណាមួយ ដែលទាក់ទិនទៅនឹងវិជ្ជាជីវៈរបស់ខ្លួន ។
- ៣- ជាបុគ្គលិករបស់ក្រុមហ៊ុនធានារ៉ាប់រង ឬ ជាបុគ្គលិករបស់ក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្នែកគណនារាយតម្លៃហានិភ័យ ឬ ជាអ្នកធ្វើប្រតិបត្តិការឯករាជ្យផ្នែកគណនារាយតម្លៃហានិភ័យជាឯកជន ។

អ្នកគណនារាយតម្លៃហានិភ័យដែលបានតែងតាំងឡើង មានវិសមភាពជាមួយមុខតំណែងដូចខាងក្រោម ៖

- ១- អគ្គនាយកក្រុមហ៊ុន ។
- ២- ប្រធានគណនេយ្យរបស់ក្រុមហ៊ុន ។
- ៣- សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតត្រូវចុះឈ្មោះអ្នកគណនារាយតម្លៃហានិភ័យ ដែលបានតែងតាំងរួចនៅក្នុងបញ្ជីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងរយៈពេល ១០ ថ្ងៃ (ថ្ងៃធ្វើការ) ដោយគិតចាប់ពីថ្ងៃតែងតាំង ហើយរាល់ការផ្លាស់ប្តូរនៅក្នុងការតែងតាំង អ្នកគណនារាយតម្លៃហានិភ័យនេះ ត្រូវមានការជូនដំណឹងជាលាយល័ក្ខអក្សរដល់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅក្នុងរយៈពេល ១០ ថ្ងៃ (ថ្ងៃធ្វើការ) ដោយគិតចាប់ពីថ្ងៃធ្វើការផ្លាស់ប្តូរនេះ ។

ប្រការ ១១ : កម្រិតសាធនភាព

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវរក្សាកម្រិតសាធនភាពមិនឱ្យទាបជាងកម្រិតសាធនភាពទាបបំផុត ដែលបានកំណត់ឡើងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ប្រការ ១២ : ទូទៅ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតត្រូវបង្កើតទុនបំរុងផ្សេងៗដែលតម្រូវឡើងដោយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ប្រការ ១៣ : គំហិតលើការវិនិយោគ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អាចវិនិយោគទៅលើទ្រព្យសកម្មហិរញ្ញវត្ថុ និង អចលនវត្ថុតែប៉ុណ្ណោះ ដោយការណ៍នេះត្រូវធ្វើឡើងស្របទៅតាមបទប្បញ្ញត្តិរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាចធ្វើការណែនាំដល់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជាលាយលក្ខណ៍អក្សរដូចខាងក្រោម ៖

១- មិនអាចធ្វើការវិនិយោគលើទ្រព្យសកម្មហិរញ្ញវត្ថុប្រភេទណាមួយ

២- ត្រូវរៀបចំអនុវត្តការវិនិយោគជាក់ស្តែងមួយផ្នែកណាមួយ ឬ ទាំងស្រុង នៅមុនផុតរយៈកាលកំណត់ជាក់លាក់ណាមួយ ដែលអាចបន្ថែមបានដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ប្រការ ១៤ : គំហិតលើការផ្តល់ឧបករណ៍ឥណទាន

គ្មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតណាមួយអាចផ្តល់ប្រាក់កំរើ ឬ កម្ចីធានា ឬ ឧបករណ៍ឥណទានផ្សេងទៀត ដើម្បីធានាទូរស័ព្ទភាពនៃភាគទុនិករបស់ខ្លួនបានឡើយ បើសិនជាគ្មានការអនុម័តយល់ព្រមពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាមុន ដោយពិនិត្យទៅតាមកាលៈទេសៈពិសេសនៃបរិមាណទឹកប្រាក់ និង បុគ្គលដែលត្រូវផ្តល់ឱ្យនោះទេ ។

ទោះបីជាមានចែងក្នុងវាក្យខ័ណ្ឌទី១ នៃប្រការនេះក៏ដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អាចធ្វើការវិនិយោគទៅលើកម្ចីផ្នែកពាណិជ្ជកម្ម ឬសញ្ញាប័ណ្ណរដ្ឋ ទៅតាមលក្ខខណ្ឌដែលមានចែងនៅក្នុង ច្បាប់ អនុក្រឹត្យ ប្រកាសនេះ និង បទប្បញ្ញត្តិផ្សេងៗទៀត ។

ទោះបីជាមានចែងក្នុងវាក្យខ័ណ្ឌទី១ នៃប្រការនេះក៏ដោយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អាចផ្តល់ប្រាក់កម្ចីរយៈពេលខ្លី ទៅឱ្យអ្នកត្រូវបានធានារ៉ាប់រងប៉ុណ្ណោះក្នុងកម្រិតចំនួនទឹកប្រាក់ដែលបុគ្គលនេះមានសិទ្ធិនឹងត្រូវទទួលបានពីក្រុមហ៊ុនទៅតាមករណីជាក់ស្តែង ។

ប្រការ ១៥ : គំហិតទៅលើទ្រព្យសកម្ម

គ្មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឬជើងសាធានារ៉ាប់រងណា អាចទទួលសន្យាសង ឬទទួលខុសត្រូវលើកាកព្វកិច្ច ដោយប្រើប្រាស់ទ្រព្យសកម្ម ឬមូលបត្ររបស់ខ្លួននោះទេ លើកលែង តែមានការអនុម័តយល់ព្រមជាលាយល័ក្ខអក្សរជាមុនពី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ប្រការ ១៦ : ឯកសារកម្មសិទ្ធិ

ទ្រព្យសកម្មរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតត្រូវកាន់កាប់ឡើងក្នុងប្រភេទជាក្រុមហ៊ុន សាជីវកម្ម ហើយរាល់ឯកសារដែលជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធិរបស់ក្រុមហ៊ុន ឬសិទ្ធិលើទ្រព្យ ត្រូវដាក់ឈ្មោះជាប្រភេទក្រុមហ៊ុនសាជីវកម្មផងដែរ ។

ទោះបីជាមានចែងក្នុងវាក្យខ័ណ្ឌទី១នេះក៏ដោយ នៅក្នុងការអនុវត្តរបស់ក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាចអនុញ្ញាតឱ្យមានការកាន់កាប់លើ ទ្រព្យសកម្មរបស់ក្រុមហ៊ុនក្នុងនាមជាអ្នកឈរឈ្មោះ តែត្រូវគោរពទៅតាមលក្ខខណ្ឌ ដែលបញ្ជាក់ ឡើងដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ឯកសារដែលបរិយាយក្នុងវាក្យខ័ណ្ឌដំបូងត្រូវ ÷

- ១- រក្សាទុកនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅទីកន្លែងរក្សាទុកឯកសារដែលមាន សុវត្ថិភាពរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឬនៅធនាគារ និងប្រសិនបើមាន ហេតុផលពិសេសណាមួយ ឯកសារនោះត្រូវបានរក្សាទុកនៅទីកន្លែងរបស់បុគ្គល ផ្សេងណាមួយទៀតក្នុងនាមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនោះ ហើយត្រូវជូនដំណឹង ទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុជាលាយល័ក្ខអក្សរអំពីបុគ្គលនោះ និងហេតុផល សម្រាប់ការថែរក្សានៅកន្លែងរបស់បុគ្គលនោះ និង ការប្រែប្រួលផ្សេងទៀតដែល ពាក់ព័ន្ធទៅនឹងកន្លែងថែរក្សា និងហេតុផលសំរាប់ការថែរក្សា ។
- ២- រក្សាទុកនៅក្រៅព្រះរាជាណាចក្រកម្ពុជា នៅទីកន្លែងរក្សាទុករបស់បុគ្គលណាម្នាក់ ដែលមានការអនុញ្ញាតជាលាយល័ក្ខអក្សរពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ស្ថិតនៅក្រោមលក្ខខណ្ឌពិសេសណាមួយ ។
- ៣- រក្សាទុកនៅទីកន្លែងរក្សាទុករបស់ក្រុមហ៊ុនធានារ៉ាប់រងប្រតិស្រុកក្នុងស្រុកណាមួយ ឬ នៅធនាគារក្នុងស្រុកណាមួយ នៅទីកន្លែងដែលក្រុមហ៊ុន ឬធនាគារនោះ កំពុង មានប្រតិបត្តិការអាជីវកម្មស្របច្បាប់ ដែលពាក់ព័ន្ធជាសំខាន់ដល់ទ្រព្យសកម្មនៅ ក្នុងទីតាំងនោះ ហើយក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកនេះត្រូវជូនដំណឹងទៅក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាលាយល័ក្ខអក្សរពីអ្នកថែរក្សាឯកសារនោះ ដោយ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចតម្រូវឱ្យក្រុមហ៊ុនធានារ៉ាប់រងប្រតិស្តុកក្នុង ស្រុកផ្តល់នូវវិញ្ញាបនបត្រនៃការរក្សាទុកឯកសារ ឬ ការបញ្ជាក់ពីសវនករដែលបាន ធ្វើសវនកម្មរួចហើយ ។

ឯកសារដែលបានរៀបរាប់ក្នុងចំណុចទី១ នៃវាក្យខ័ណ្ឌដំបូងបង្អស់ ឬក្នុងចំណុចទី២ ត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់មន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងរយៈពេល ណាមួយកំណត់ឡើង ដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលត្រូវជូនដំណឹងជា លាយល័ក្ខអក្សរទៅក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឬ ទៅអ្នកថែរក្សាឯកសារ ។

ប្រការ ១៧ : សវនកម្ម

របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវមានការទទួល ស្គាល់ ឬបានធ្វើសវនកម្មពីស្ថាប័នសវនកម្មឯករាជ្យណាមួយ ។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវតែងតាំងសវនករមួយដែលមានគុណវុឌ្ឍិ ដែលការ តែងតាំងនេះត្រូវមានការយល់ព្រមជាមុន ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ហើយត្រូវផ្តល់ ជារបាយការណ៍លើការតែងតាំង ឬ ការផ្លាស់ប្តូរនូវការតែងតាំងផ្សេងៗ មកក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្នុងរយៈពេល ១០ ថ្ងៃ (ថ្ងៃធ្វើការ) ។

ប្រការ ១៨ : ការវាយតម្លៃទ្រព្យសកម្ម និង ការកំណត់បំណុល

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងផ្តល់ការណែនាំពីរបៀបសម្រាប់ការវាយតម្លៃទ្រព្យ សកម្ម និងទ្រព្យសម្បត្តិដទៃទៀត របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង របៀបសម្រាប់ ការកំណត់បំណុលផ្សេងៗរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ។

ប្រការ ១៩ : កំហិតលើភាគលាភ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អាចចែកភាគលាភទៅភាគទុនិករបស់ខ្លួន បន្ទាប់ពី ក្រុមហ៊ុនបានទូទាត់រូបវាស់នូវសំណងសម្រាប់ផលធានារ៉ាប់រង និងបន្ទាប់ពីបានបង្កើតទុនបម្រុង ដែលតម្រូវរួចហើយ ។

ក្នុងករណីដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត លក់ផលិតផលធានារ៉ាប់រងអាយុជីវិត ដែលសន្យាផ្តល់ភាគលាភទៅអ្នកត្រូវបានធានារ៉ាប់រងនោះ ភាគលាភនឹងត្រូវផ្តល់ជូនជាអាទិភាព ដល់អ្នកត្រូវបានធានារ៉ាប់រងមុនទូទាត់ជូនភាគទុនិក ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងចេញនូវគោលការណ៍ណែនាំស្តីពីរបៀបនៃការបែងចែក ភាគលាភទៅឱ្យភាគទុនិក ។

ប្រការ ២០ : ការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំរបស់ខ្លួន ជាសាធារណៈក្នុងរយៈពេល ១២០ ថ្ងៃ ដែលជារយៈពេលចុងក្រោយនៃឆ្នាំហិរញ្ញវត្ថុ ។

ជំពូក ៤

ប្រព្រឹត្តិកម្មត្រូវប្រើប្រាស់ក្នុងវិបត្តិហិរញ្ញវត្ថុ

ប្រការ ២១ : ការជូនដំណឹងក្នុងពេលជួបវិបត្តិអសាធនភាព

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវកំណត់ថាស្ថិតក្នុងវិបត្តិនៃអសាធនភាព នៅពេល ដែលកម្រិតសាធនភាពរបស់ក្រុមហ៊ុន ស្ថិតនៅក្រោមកម្រិតសាធនភាពអប្បបរមា ។

ក្នុងករណីដែលប្រឈមមុខនឹងវិបត្តិនៃអសាធនភាពនេះ ក្រុមហ៊ុនធានារ៉ាប់រងត្រូវ ជូនដំណឹងជាបន្ទាន់ទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អំពីស្ថានភាពហិរញ្ញវត្ថុជាក់ស្តែង របស់ខ្លួន និងហេតុផលនៃអសាធនភាពដែលកើតមាន ព្រមទាំងវិធានការសមស្របសម្រាប់ ទប់ស្កាត់ ។

ប្រការ ២២ : ការទទួលខុសត្រូវរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងពេលជួបវិបត្តិ

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលប្រឈមមុខនឹងវិបត្តិនៃអសាធនភាព ត្រូវអនុវត្តនូវ រាល់វិធានការណ៍ដូចខាងក្រោម ៖

- ១- បង្កើតផែនការដើម្បីស្តារកម្រិតសាធនភាព ពង្រឹងការគ្រប់គ្រង និងប្រតិបត្តិការ របស់ក្រុមហ៊ុន ដោយជូនដំណឹងទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នូវផែនការ ទាំងនោះ ហើយត្រូវអនុវត្តតាមផែនការទាំងនោះ បន្ទាប់ពីបានការអនុញ្ញាតពី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
- ២- ចំពេញតាមគោលការណ៍ណែនាំរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីស្តារ កម្រិតសាធនភាពរបស់ក្រុមហ៊ុនឡើងវិញ ។

ប្រការ ២៣ : ការទទួលខុសត្រូវរបស់ភាគទុនិកដែលមានឥទ្ធិពល

បើសិនជាស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អាចធានាទៅបាន ដោយភាគទុនិកជាច្រើនដែលមានឥទ្ធិពល ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាចអនុញ្ញាត ឱ្យចូលរួមជាមួយគ្នា ឬ ដោយឡែកៗពីគ្នា ដើម្បីបង្កើនតំលៃទ្រព្យសកម្មសុទ្ធ រហូតដល់គ្រប់ ចំនួនទៅតាមកំណត់នៃកម្រិតសាធនភាព ។

ភាគទុនិកដែលត្រូវបានចាត់ទុកថាជាអ្នកមានឥទ្ធិពលនៅក្នុងប្រកាសនេះ គឺភាគទុនិក ដែលកាន់កាប់ភាគទុនចាប់ពី ២០% ដោយផ្ទាល់ ឬដោយប្រយោល នៃមូលធនភាគហ៊ុនរួម ឬនៃសិទ្ធិក្នុងការបោះឆ្នោត ឬអ្នកដែលមានអំណាចសំរេចជាក់ស្តែងចំពោះករណីដែលការ កាន់កាប់ភាគហ៊ុនចែកជាចំណែកច្រើនពេកមិនប្រមូលផ្តុំនោះ ។

ជំពូក ៥

ការផ្ទេរអាជីវកម្មធានារ៉ាប់រងអាយុជីវិត

ប្រការ ២៤ : ការផ្ទេរអាជីវកម្មធានារ៉ាប់រង

គ្មានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតណាមួយអាចផ្ទេរអាជីវកម្មរបស់ខ្លួនទាំងមូល ឬមួយផ្នែក ទៅឱ្យបុគ្គលណាម្នាក់បានទេ លើកលែងតែមានការអនុញ្ញាតជាលាយល័ក្ខអក្សរពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមុនសិន ។

ការផ្ទេរនឹងត្រូវបានអនុញ្ញាត ក្នុងករណីមិនមានផលវិបាកអវិជ្ជមានដល់ផលប្រយោជន៍ របស់អ្នកត្រូវបានធានារ៉ាប់រង ។ មុននឹងធ្វើការផ្ទេរលក្ខខណ្ឌ និងគោលការណ៍នៃកិច្ចព្រម ព្រៀងផ្ទេរ ត្រូវត្រួតពិនិត្យដោយអ្នកគណនាវាយតម្លៃហានិភ័យ ។ ការផ្ទេរអាចចាត់ទុកជាបាន ការ បន្ទាប់ពីមានការកំណត់ច្បាស់លាស់របស់អ្នកគណនាវាយតម្លៃហានិភ័យ ដែលបញ្ជាក់ថា សិទ្ធិរបស់អ្នកត្រូវបានធានារ៉ាប់រងមិនត្រូវបានប៉ះពាល់ ។

ប្រការ ២៥ : លក្ខខណ្ឌនៃការផ្ទេរអាជីវកម្មធានារ៉ាប់រងអាយុជីវិត

ការផ្ទេរមួយផ្នែក ឬ ទាំងមូលនៃអាជីវកម្មធានារ៉ាប់រងអាយុជីវិត រវាងក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតដូចគ្នា ត្រូវបានអនុញ្ញាតទៅតាមករណីដូចខាងក្រោម ÷

- ១- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនោះ ស្ថិតក្នុងវិបត្តិនៃអសាធនភាព ។
- ២- អាជ្ញាប័ណ្ណធានារ៉ាប់រងអាយុជីវិតត្រូវបានដកហូត ។

៣-ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនោះ ត្រូវបានបញ្ចូលគ្នាជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយទៀត ឬ ក្រុមហ៊ុនត្រូវបានរំលាយ ។ ក្នុងករណីនៃការបញ្ចូលគ្នាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទាំងពីរ ត្រូវព្រមព្រៀងគ្នាលើកិច្ចសន្យានៃការផ្ទេរនោះជាមុនសិន ។

ក្នុងករណីដែលក្រុមហ៊ុនធានារ៉ាប់រងណាមួយ ស្ថិតក្នុងវិបត្តិនៃអសាធារណភាព ឬត្រូវបានរំលាយ ប៉ុន្តែមិនទាន់ឈានដល់ដំណាក់កាលនៃកិច្ចព្រមព្រៀងផ្ទេរកិច្ចសន្យាធានារ៉ាប់រងទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងមួយទៀតនោះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវចាត់តាំងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយ ដែលនឹងយល់ព្រមទទួលយកកិច្ចសន្យាធានារ៉ាប់រងបន្ត ពីក្រុមហ៊ុនដែលកំពុងស្ថិតក្នុងវិបត្តិ ។

ប្រការ ២៦ : សក្ខីឧណ្ឌតម្រូវសម្រាប់ការផ្ទេរអាជីវកម្មធានារ៉ាប់រងអាយុជីវិត

ការផ្ទេរអាជីវកម្មធានារ៉ាប់រងអាយុជីវិត ត្រូវបានធ្វើឡើងដោយស្របតាមលក្ខខណ្ឌដូចខាងក្រោម ៖

- ១- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត នឹងត្រូវសន្មត់ថាកិច្ចសន្យាធានារ៉ាប់រងបានផ្ទេរជាមួយនឹងការផ្ទេរនូវអាជីវកម្មធានារ៉ាប់រង ។
- ២- សិទ្ធិ និង កាតព្វកិច្ចដែលបានព្រមព្រៀងនៅក្នុងប័ណ្ណសន្យារ៉ាប់រង គឺត្រូវបានផ្ទេរហើយមិនត្រូវផ្លាស់ប្តូរនោះទេ រហូតទាល់តែកិច្ចសន្យាអស់សុពលភាព និងលើកលែងតែមានការផ្លាស់ប្តូរខ្លះៗ ដែលមានការអនុញ្ញាតជាលាយលក្ខណ៍ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាមុនសិន ។
- ៣- ការផ្ទេរត្រូវតែរួមបញ្ចូលនូវការផ្ទេរមូលនិធិ និងទុនបំរុងវិជ្ជាជីវៈទាំងអស់ ដែលជាប់ទាក់ទិនទៅនឹងកិច្ចសន្យាធានារ៉ាប់រង ដែលត្រូវបានផ្ទេរជាមួយផងដែរ ។

ប្រការ ២៧ : នីតិវិធីសម្រាប់ការផ្ទេរប័ណ្ណសន្យារ៉ាប់រង

ការផ្ទេរអាជីវកម្មធានារ៉ាប់រងអាយុជីវិត ត្រូវបានធ្វើឡើងស្របតាមនីតិវិធីដូចខាងក្រោម ៖

- ១- មុនធ្វើការផ្ទេរអាជីវកម្មធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតត្រូវដាក់ពាក្យទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីស្នើសុំការយល់ព្រមលើការផ្ទេរអាជីវកម្មធានារ៉ាប់រងនោះ ។ ពាក្យស្នើសុំត្រូវតែបញ្ជាក់ពីមូលហេតុ និងផែនការនៃការផ្ទេរ ព្រមទាំងបញ្ជាក់អំពីប័ណ្ណសន្យារ៉ាប់រងដែលត្រូវបានផ្ទេរជាមួយ ។

កិច្ចព្រមព្រៀងផ្ទេរអាចសំរេចទៅបាន បន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួង
សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

២- ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុអាចបដិសេធ ឬអនុញ្ញាតចំពោះផែនការដែលភ្ជាប់
មកជាមួយ ដោយអាចស្នើការកែតម្រូវផ្សេងៗបាន ។

៣- ក្នុងរយៈពេល ៣០ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទទួលបានការអនុញ្ញាតពីក្រសួង
សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតត្រូវធ្វើការផ្សព្វផ្សាយជា
សាធារណៈអំពីការផ្ទេរអាជីវកម្មរបស់ខ្លួន នឹងត្រូវជូនដំណឹងជាលាយល័ក្ខអក្សរទៅអ្នក
ត្រូវបានធានារ៉ាប់រងទាំងអស់ដែលពាក់ព័ន្ធ អំពីការផ្ទេរអាជីវកម្មក្រុមហ៊ុននេះ ។

ប្រការ ២៨ : ការតែម្យ៉ាងនៃការផ្ទេរអាជីវកម្ម

នៅពេលអ្នកត្រូវបានធានារ៉ាប់រង អ្នកទាមទារសំណង ឬឥណទាយកដទៃទៀត ប្តឹងជំទាស់
ទៅនឹងផែនការនៃការផ្ទេរអាជីវកម្ម ដោយផ្អែកតាមប្រការ ២៧ នៃប្រកាសនេះ ទៅក្រសួង
សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អាចធ្វើការកែប្រែលក្ខខណ្ឌនៃ
ផែនការផ្ទេរអាជីវកម្មធានារ៉ាប់រងអាយុជីវិតទៅតាមប្រការ ២៧ នេះ បន្ទាប់ពីមានការអនុញ្ញាតពី
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ជំពូក ៦

ការរំលាយ និង ការប្រមូលបញ្ជីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត

ប្រការ ២៩ : ការរំលាយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អាចត្រូវបានរំលាយនៅក្នុងកាលៈទេសៈដូចខាងក្រោម ៖

- ១- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវបានបញ្ចូលជាមួយនិងក្រុមហ៊ុនធានារ៉ាប់រង
អាយុជីវិតដទៃផ្សេងទៀត ។
- ២- ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត បានផ្ទេរប័ណ្ណសន្យារ៉ាប់រងដែលកំពុងមានសុពលភាព
ទាំងអស់ ទៅឱ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតផ្សេងទៀត ។
- ៣- អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនោះត្រូវបានដកហូត ។
- ៤- កត្តាផ្សេងទៀតដែលកំណត់ដោយ ច្បាប់ និង បទប្បញ្ញត្តិជាធរមាន ។

ប្រការ ៣០ : ការអនុវត្តយល់ព្រមលើការរំលាយក្រុមហ៊ុន

ដោយអនុលោមតាម ច្បាប់ និង បទប្បញ្ញត្តិជាធរមាន ការរំលាយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតមួយ នឹងចូលជាធរមាន បន្ទាប់ពីមានការអនុញ្ញាតពីនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។

នាយករដ្ឋមន្ត្រី នឹងមិនអនុញ្ញាតឱ្យមានការរំលាយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតណាមួយ នោះទេបើប័ណ្ណសន្យារ៉ាប់រងអាយុជីវិតនៅមានសុពលភាពនៅឡើយ លើកលែងតែប័ណ្ណសន្យារ៉ាប់រង អាយុជីវិតទាំងនោះស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោម ៖

- ១- អ្នកកាន់ប័ណ្ណសន្យារ៉ាប់រងទាំងនោះជានិយោជិត ឬជាសមាជិកនៃក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនោះ ។
- ២- គ្រោះថ្នាក់ដែលមានការធានារ៉ាប់រងត្រូវបានកើតឡើងរួចហើយ កិច្ចសន្យាធានា រ៉ាប់រងនឹងត្រូវអស់សុពលភាព ក្រោយការទូទាត់សំណងដែលនឹងធ្វើឡើងនៅកាល បរិច្ឆេទនៃការអនុវត្តរំលាយក្រុមហ៊ុន ។
- ៣- រយៈពេលកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ត្រូវអស់សុពលភាពនៅត្រឹមកាលបរិច្ឆេទ នៃដំណើរការនៃការរំលាយក្រុមហ៊ុន ។

ប្រការ ៣១ : ការត្រួតពិនិត្យនូវការរំលាយក្រុមហ៊ុន

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ត្រូវរៀបចំពាក្យស្នើសុំរំលាយក្រុមហ៊ុនដោយខ្លួនឯង ដោយដាក់ជូនទៅនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកកំណត់បែបបទនៃពាក្យស្នើសុំរំលាយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ។

ប្រការ ៣២ : នីតិវិធីនៃការជម្រះបញ្ជី

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតត្រូវបានជម្រះបញ្ជី បន្ទាប់ពីការរំលាយក្រុមហ៊ុនដែល អនុញ្ញាតដោយនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយយោងតាមប្រការ ៣០ នៃ ប្រកាសនេះ លើកលែងតែក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនោះ បញ្ចូលគ្នាជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិតមួយផ្សេងទៀត ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកកំណត់បែបបទនៃការជម្រះបញ្ជីលើ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ។

ប្រការ ៣៣ : ស្ថានភាពជាអាជីពរបស់អ្នកត្រូវបានធានារ៉ាប់រងនៅពេលជម្រះបញ្ជីត្រូវបានបញ្ជូន
អ្នកត្រូវបានធានារ៉ាប់រងរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មានសិទ្ធិទាមទារសំណង
មុនឥណទាយកង់ទៃទៀតរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដូចការកំណត់ចែងក្នុងច្បាប់
និង បទប្បញ្ញត្តិផ្សេងៗដែលមានជាធរមាន ។

ជំពូក ៧

ការលក់ប័ណ្ណសន្យារ៉ាប់រងអាយុជីវិត

ប្រការ ៣៤ : បណ្ណាល័យលក់ប័ណ្ណសន្យារ៉ាប់រងអាយុជីវិត

ប័ណ្ណសន្យារ៉ាប់រងអាយុជីវិត អាចត្រូវបានលក់តាមរយៈនិយោជិតរបស់ក្រុមហ៊ុនភ្នាក់ងារ
ធានារ៉ាប់រង និង ជើងសាធានារ៉ាប់រងអាយុជីវិត ។

រាល់បទប្បញ្ញត្តិទាំងឡាយណាដែលបានចែងនៅក្នុងអនុក្រឹត្យស្តីពីការធានារ៉ាប់រង ចំពោះ
ភ្នាក់ងារធានារ៉ាប់រង និង ជើងសាធានារ៉ាប់រង នឹងត្រូវអនុវត្តដូចគ្នាចំពោះបុគ្គលដែលប្រតិបត្តិ
អាជីវកម្មធានារ៉ាប់រងអាយុជីវិត ។

ប្រការ ៣៥ : អាជ្ញាប័ណ្ណក្នុងការធានារ៉ាប់រង និង ជើងសាធានារ៉ាប់រង

ភ្នាក់ងារធានារ៉ាប់រងអាយុជីវិត និង ជើងសាធានារ៉ាប់រងអាយុជីវិតទាំងអស់ ត្រូវមាន
អាជ្ញាប័ណ្ណដែលផ្តល់ឱ្យដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដើម្បីធ្វើប្រតិបត្តិការអាជីវកម្ម
ធានារ៉ាប់រងអាយុជីវិត ។ ផ្នែកទី ២ នៃជំពូក ៤ នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រង គឺត្រូវ
អនុវត្តទៅលើភ្នាក់ងារធានារ៉ាប់រង និង ជើងសាធានារ៉ាប់រងដែលធ្វើប្រតិបត្តិការអាជីវកម្ម
ធានារ៉ាប់រងអាយុជីវិត ។

ប្រការ ៣៦: ការចុះឈ្មោះនិយោជិតរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត

និយោជិតរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលជាអ្នកលក់ប័ណ្ណសន្យារ៉ាប់រងអាយុជីវិត
ត្រូវតែមានចំណេះដឹងគ្រប់គ្រាន់អំពីហានិភ័យទាំងឡាយ និងអត្ថប្រយោជន៍នៃការធានារ៉ាប់រង
អាយុជីវិតនេះ ។

គ្រប់និយោជិតទាំងអស់របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលអាចលក់ ឬទទួល
លក់ប័ណ្ណសន្យារ៉ាប់រងអាយុជីវិតទៅឱ្យតុលាការ ត្រូវចុះឈ្មោះក្នុងបញ្ជីនៃក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ ។

ប្រការ ៣៧ : ការជ្រើសរើសវិទ្យាស្ថានបណ្តុះបណ្តាល

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងជ្រើសរើសវិទ្យាស្ថានណាមួយ ដែលអាចផ្តល់ កម្មវិធីបណ្តុះបណ្តាលជំនាញលក់ រួមមាន ជំនាញភ្នាក់ងារធានារ៉ាប់រង ជើងសាធានារ៉ាប់រង និង និយោជិតរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ។ វិទ្យាស្ថានដែលជ្រើសរើសយកត្រូវ រៀបចំការប្រលង ដើម្បីផ្តល់វិញ្ញាបនបត្រដែលមានគុណភាពដល់ភ្នាក់ងារធានារ៉ាប់រង ជើងសា ធានារ៉ាប់រង និង និយោជិតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ។

ជំពូក ៨

ការប្រព្រឹត្តិល្មើសនៅក្នុងអាជីវកម្មធានារ៉ាប់រង

ប្រការ ៣៨ : ការប្រព្រឹត្តិល្មើស

ការប្រព្រឹត្តិល្មើសនៅក្នុងអាជីវកម្មធានារ៉ាប់រងអាចមានករណីដូចខាងក្រោម ៖

- ១- ការប្រតិបត្តិអាជីវកម្មធានារ៉ាប់រង ដោយបុគ្គលណាមួយដែលគ្មានអាជ្ញាប័ណ្ណធានា រ៉ាប់រងអាយុជីវិត ។
- ២- ការប្រព្រឹត្តិល្មើសនឹងបទប្បញ្ញត្តិដែលមានកំណត់ក្នុងអាជ្ញាប័ណ្ណ និង បទបញ្ជាផ្សេងៗ សំរាប់ការអង្កេត និង ការត្រួតពិនិត្យរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឬ ការធ្វេសប្រហែសផ្សេងៗ ។
- ៣- ការបង្ខំដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចសន្យាធានារ៉ាប់រងអាយុជីវិត ។
- ៤- សកម្មភាពផ្សេងទៀតដែលល្មើសផ្ទុយនឹងច្បាប់ អនុក្រឹត្យស្តីពីការធានារ៉ាប់រង និង បទប្បញ្ញត្តិនេះ ។

ប្រការ ៣៩ : ទោសប្បញ្ញត្តិ

បុគ្គលណាដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិនៃប្រកាសនេះ នឹងត្រូវទទួលការផាកពិន័យ ជាប្រាក់ចំនួនពី ១០ (ដប់) លានរៀល ទៅ ២០ (ម្ភៃ) លានរៀល ដោយបង់ចូលរតនាគារជាតិ តាមដីការអមរបស់នាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ និង ទទួលទោសតាមច្បាប់ជាធរមាន ។


ប្រការ ៤០ :

រាល់បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ ៤១ :

ប្រកាសនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០០៨



អគ្គនាយក
នាយកដ្ឋានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ភាគ ឈប់

បង្គាប់ :

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី
- ឯកសារ-កាលប្បវត្តិ